



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...៨០១...សហវ.២០២២

ប្រកាស

ស្តីពី

ការពិនិត្យនិងអនុម័តផែនការលទ្ធកម្ម

របស់មន្ទីរជំនាញរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១១/០១១ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៥ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការបង្កើតនិងការបំពេញបន្ថែមអង្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ឱ្យស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



- បានឃើញអនុក្រឹត្យលេខ ១៥៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលមាត្រា៥០ មាត្រា៥១ មាត្រា៥២ និងមាត្រា៥៣ នៃអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ស្តីពីការបង្កើតនិងការបំពេញ បន្ថែមអត្ថនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីនីតិវិធីនៃការបង្កើតការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម
- បានឃើញអនុក្រឹត្យលេខ ១៩៣ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និង ផ្តល់សេវាសុខាភិបាលឱ្យទៅរដ្ឋបាលរាជធានី ខេត្ត
- បានឃើញប្រកាសលេខ ២៤៩ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការបង្កើតក្រុមលទ្ធកម្មរបស់ អង្គភាពថវិកា
- បានឃើញប្រកាសលេខ ៨៥១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្តីពីការរៀបចំផែនការលទ្ធកម្ម
- បានឃើញប្រកាសលេខ ១៥២ សហវ.ប្រក.អលសា ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីការរៀបចំរបាយការណ៍ ស្តីពីការអនុវត្តកិច្ចលទ្ធកម្ម
- បានឃើញសារាចរណែនាំលេខ ០០៦ សហវ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការរៀបចំគម្រោងផែនការលទ្ធកម្ម
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

### **សម្រេច**

#### **ប្រការ១.\_**

ប្រកាសនេះ មានគោលបំណងពង្រឹងកិច្ចដំណើរការនៃការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្មនៅមន្ទីរជំនាញរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យប្រព្រឹត្តទៅកាន់តែរលូន មានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងទាន់ពេល។

#### **ប្រការ២.\_**

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះមន្ទីរជំនាញក្រោមឱវាទក្រសួង ស្ថាប័ន និងក្រោមឱវាទរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

#### **ប្រការ៣.\_**

ប្រគល់សិទ្ធិជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ពិនិត្យនិងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មរបស់ មន្ទីរជំនាញរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងនាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយឡែក សេចក្តីព្រាង ផែនការលទ្ធកម្មរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តផ្ទាល់ ត្រូវពិនិត្យនិងអនុម័តដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

4

**ប្រការ៤.\_**

មន្ទីរជំនាញរាជធានី ខេត្ត ត្រូវរៀបចំគម្រោងផែនការលទ្ធកម្មប្រចាំឆ្នាំភ្ជាប់ជាមួយនឹងសំណើគម្រោងថវិកាប្រចាំឆ្នាំ ចំនួនពីរច្បាប់សម្រាប់ជាមូលដ្ឋានក្នុងការចរចាភ្ជាប់ថវិកាប្រចាំឆ្នាំជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនោះមួយច្បាប់ ធ្វើជូនស្ថាប័នអាណាព្យាបាលសាមី លើកលែងតែមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើជូនរដ្ឋបាលរាជធានី ខេត្តសាមី និងមួយច្បាប់ទៀតធ្វើជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ឱ្យបានក្នុងសប្តាហ៍ទី១ នៃខែមិថុនា មុនឆ្នាំ អនុវត្តថវិកា។ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវចម្លងគម្រោងផែនការលទ្ធកម្មប្រចាំឆ្នាំរបស់មន្ទីរជំនាញរាជធានី ខេត្ត ធ្វើជូនអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈឱ្យបានក្នុងសប្តាហ៍ទី២ នៃខែមិថុនា មុនឆ្នាំអនុវត្តថវិកា។

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត មន្ទីរជំនាញរាជធានី ខេត្ត ត្រូវរៀបចំគម្រោងផែនការលទ្ធកម្មប្រចាំឆ្នាំ តាមគំរូតារាងដែលជាឧបសម្ព័ន្ធនៃសភាចរណ៍នាំលេខ ០០៦ សហវ. ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការរៀបចំគម្រោង ផែនការលទ្ធកម្មប្រចាំឆ្នាំ។

**ប្រការ៥.\_**

មន្ទីរជំនាញរាជធានី ខេត្ត ត្រូវកែសម្រួលគម្រោងផែនការលទ្ធកម្មប្រចាំឆ្នាំឱ្យមានសង្គតិភាពជាមួយកញ្ចប់ថវិកា បន្ទាប់ពីបានឯកភាពក្នុងពេលចរចាភ្ជាប់ថវិកាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយរៀបចំជាសេចក្តីព្រាងផែនការ លទ្ធកម្មប្រចាំឆ្នាំ តាមគំរូតារាងដែលជាឧបសម្ព័ន្ធនៃប្រកាសលេខ ៨៥១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្តីពីការរៀបចំផែនការលទ្ធកម្ម។

**ប្រការ៦.\_**

មន្ទីរជំនាញរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបញ្ជូនសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំមក មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត យ៉ាងយូរបំផុតត្រឹមសប្តាហ៍ទី៣ នៃខែវិច្ឆិកា មុនឆ្នាំអនុវត្តថវិកា ដើម្បីមានពេល គ្រប់គ្រាន់សម្រាប់ពិនិត្យនិងអនុម័តឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ មុនឆ្នាំអនុវត្តថវិកា។ ក្នុងករណីមានការយឺតយ៉ាវ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត មិនត្រូវទទួលពិនិត្យនិងអនុម័តផែនការលទ្ធកម្មប្រចាំឆ្នាំជូនឡើយ ហើយសាមីមន្ទីរជំនាញ រាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវទទួលខុសត្រូវចំពោះភាពអសកម្មនានាដែលកើតឡើងដោយសារការ យឺតយ៉ាវនេះ។

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវបញ្ជូនសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំមកក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ យ៉ាងយូរបំផុតត្រឹមសប្តាហ៍ទី៣ នៃខែវិច្ឆិកា មុនឆ្នាំអនុវត្តថវិកា ដើម្បីមានពេលគ្រប់គ្រាន់សម្រាប់ពិនិត្យនិង អនុម័តឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ មុនឆ្នាំអនុវត្តថវិកា។ ក្នុងករណីមានការយឺតយ៉ាវ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវទទួលខុសត្រូវចំពោះភាពអសកម្មនានាដែលកើតឡើងដោយសារការយឺតយ៉ាវនេះ។

មន្ទីរជំនាញរាជធានី ខេត្ត ត្រូវចម្លងផែនការលទ្ធកម្មប្រចាំឆ្នាំដែលបានអនុម័តដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត រួចធ្វើជូនស្ថាប័នអាណាព្យាបាលសាមី លើកលែងតែមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវចម្លងជូន រដ្ឋបាលរាជធានី ខេត្តសាមី ឱ្យបានក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំអនុវត្តថវិកា។



**ប្រការ៧.\_**

ក្នុងករណីចាំបាច់ ផែនការលទ្ធកម្មអាចអនុញ្ញាតឱ្យធ្វើការកែតម្រូវ តាមលក្ខខណ្ឌនិងគំរូតារាងដែលជាឧបសម្ព័ន្ធនៃប្រកាសលេខ ៨៩១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្តីពីការរៀបចំផែនការលទ្ធកម្ម។

មន្ទីរជំនាញរាជធានី ខេត្ត ត្រូវចម្លងផែនការលទ្ធកម្មកែតម្រូវជូនស្ថាប័នអាណាព្យាបាលសាមី លើកលែងតែមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវចម្លងជូនរដ្ឋបាលរាជធានី ខេត្តសាមី ក្នុងរយៈពេល១សប្តាហ៍បន្ទាប់ពីទទួលបានការអនុម័តពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត។

**ប្រការ៨.\_**

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវចម្លងផែនការលទ្ធកម្មប្រចាំឆ្នាំរបស់មន្ទីរជំនាញរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌដែលបានអនុម័តរួច ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំអនុវត្តថវិកា និងផែនការលទ្ធកម្មកែតម្រូវ ក្នុងរយៈពេល១សប្តាហ៍បន្ទាប់ពីបានអនុម័តរួច។

**ប្រការ៩.\_**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវចាត់ទុកជានិរាករណ៍។


**ប្រការ១០.\_**

ប្រធានអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានមន្ទីរជំនាញរាជធានី ខេត្ត និងអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២២ ខែ កញ្ញា ឆ្នាំ ២០២៣  
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣

**ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**



**អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី
- ក្រសួង ស្ថាប័ន
- រដ្ឋបាលរាជធានី ខេត្ត  
“ដើម្បីជូនជ្រាប”
- ដូចក្នុងប្រការ១០  
“ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

h